

សេចក្តីប្រកាសព័ត៌មាន

“សិក្ខាសាលាស្តីពីបទពិសោធន៍នៃការងារថវិកាកម្មវិធី”

គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ



នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៥ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សហការជាមួយដៃគូអភិវឌ្ឍន៍ ជាពិសេស អង្គការ UNICEF បានរៀបចំ “សិក្ខាសាលាស្តីពីបទពិសោធន៍នៃការងារថវិកាកម្មវិធី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត **អូន ព័ន្ធមុនីរ័ត្ន** រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមានការ ចូលរួមពីតំណាងគ្រប់ក្រសួង ស្ថាប័ន ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ចំនួនប្រមាណជាង៦០០ នាក់ ។

សិក្ខាសាលាពេញមួយថ្ងៃនេះ រៀបចំឡើងចំពោះលក្ខណៈវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបាន និងកំពុងបញ្ចប់ដំណាក់កាលទី ២ “គណនេយ្យភាពហិរញ្ញវត្ថុ” នៅដំណាច់ឆ្នាំ ២០១៥ និងត្រៀមបោះជំហានឆ្ពោះ ទៅកាន់ដំណាក់កាលទី ៣ គឺ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” នាឆ្នាំ ២០១៦ ខាងមុខនេះ ហើយសិក្ខា សាលាគឺជាវេទិកាផ្លាស់ប្តូរគំនិតយោបល់ និងស្វែងយល់ពីគ្នាទៅវិញទៅមករវាងក្រសួងដែលកំពុងអនុវត្តថវិកាកម្ម វិធី ជាមួយក្រសួង ស្ថាប័នដែលត្រៀមអនុវត្តថវិកាកម្មវិធី ។ តាមរយៈថវិកា សិក្ខាសាលាបានចែករំលែកពិភាក្សាជា ៣ វគ្គ គឺ៖ ១) ការរៀបចំថវិកាកម្មវិធី, ២) ការអនុវត្តថវិកាកម្មវិធី និង ៣) ការត្រួតពិនិត្យនិងវាយតម្លៃសមិទ្ធកម្ម រួមទាំងមានបទបង្ហាញរបស់ក្រសួងអនុវត្តថវិកាកម្មវិធីចំនួន ៤ និងមានចំណាប់អារម្មណ៍របស់ក្រសួងអនុវត្តថវិកា កម្មវិធីចំនួន ៣ ផ្សេងទៀត ។

ការអនុវត្តថវិកាកម្មវិធីនឹងបង្កើតឡើងនូវ (១) មូលដ្ឋានគ្រឹះសម្រាប់កែលម្អនូវការធ្វើផែនការថវិកាតាមរយៈ ការភ្ជាប់រវាងថវិកាទៅនឹងគោលនយោបាយ និងគោលដៅគោលនយោបាយ (២) លទ្ធផលចុងក្រោយដែលក្រសួង ស្ថាប័ន មន្ត្រីជំនាញរាជធានី ខេត្ត សម្រេចបានតាមកម្មវិធីនីមួយៗ ឆ្លើយតបទៅនឹងថវិកាដែលបានចំណាយ (៣) ការអនុវត្តថវិកាដើម្បីជួយពង្រឹង និងបង្កើតឱ្យមានបន្ទាត់គណនេយ្យភាព, និង (៤) ការតាមដាន វាយតម្លៃ និងការ ធ្វើរបាយការណ៍លទ្ធផលនៃការអនុវត្តថវិកា ។

ថវិកាកម្មវិធីត្រូវបានដាក់ឱ្យអនុវត្តសាកល្បងចាប់ពីឆ្នាំ ២០០៧ នៅក្រសួងចំនួន ៧ រួមមាន៖ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, ក្រសួងយុត្តិធម៌, ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងអភិវឌ្ឍន៍ជនបទ, និងក្រសួងកិច្ចការនារី ។ នៅឆ្នាំ ២០០៨ ការ អនុវត្តសាកល្បងថវិកាកម្មវិធីត្រូវបានពង្រីកដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ចាប់ពីឆ្នាំ ២០១៥ តទៅ ថវិកាកម្មវិធីត្រូវបានដាក់ឱ្យអនុវត្តជាលក្ខណៈពេញលេញដោយចាប់ផ្តើមពីក្រសួងចំនួន ១០ រួមទាំងក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ នៅឆ្នាំ ២០១៦ ក្រសួង ស្ថាប័នចំនួន ១៥ ទៀត នឹងត្រូវអនុវត្តថវិកាកម្មវិធីពេញលេញ, នៅឆ្នាំ ២០១៧ នឹងបន្ថែម ១១ ក្រសួង ស្ថាប័ន, នៅឆ្នាំ ២០១៨ នឹងបន្ថែម ៣ ក្រសួង ស្ថាប័ន ទៀត ។ សម្រាប់រដ្ឋ បាលថ្នាក់ក្រោមជាតិ គោលការណ៍ណែនាំពាក់ព័ន្ធថវិកាកម្មវិធី ក៏បាននិងកំពុងរៀបចំបញ្ចប់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគ្រោងរៀបចំដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ ២០១៧ ដោយជ្រើសរើសរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួន សម្រាប់អនុវត្តជាជំហានសាកល្បង ។

ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមតិដ៏ត្រឹមត្រូវតែមួយគត់ដែលសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យប្រតិបត្តិដោយម៉ឺងម៉ាត់ភ្ញៀវក្តា តាមទស្សនវិស័យដ៏ប្រាកដនិយម គឺ “**កែទម្រង់ គឺរស់, មិនកែទម្រង់ គឺស្លាប់**” ។ ក្នុងន័យនេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់បន្ថែមថា ក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈកម្ពុជា យើងគ្មានជម្រើសអ្វីផ្សេងក្រៅពីការខិតខំ ពុះពារជំនះការលំបាក និងឧបសគ្គ ដើម្បីអភិវឌ្ឍសមត្ថភាពដឹកនាំ គ្រប់គ្រង និងប្រតិបត្តិការលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយប្រកាន់ជាប់ជានិច្ចនូវស្មារតីនៃភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់ចំពោះគោលដៅកែទម្រង់ដែលបានកំណត់ប្រកបដោយសតិសម្បជញ្ញៈ ការងារខ្ពស់ ប្រកបដោយមហិច្ឆតា និងប្រាកដនិយម ។

ជាមួយ ការជំរុញការយ៉ាងសកម្មពីបញ្ហាប្រឈម ចំណាប់អារម្មណ៍ សំណើ និងសំណូមពរស្ថាបនាក្នុងការអនុវត្តន៍កន្លងមក បានជាធាតុចូល ជាបទពិសោធន៍ និងជាវិធានការបន្តដែលជាឧត្តមប្រយោជន៍ដល់ការធានាបាននូវប្រឈមភាពនៃការគោរពវិន័យថវិកា ប្រសិទ្ធភាពនៃការវិភាគថវិកា និងស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ។